



GREATER LOWELL
TECHNICAL HIGH SCHOOL

**គោលការណ៍អនុវត្ត
ការគ្រប់គ្រងថ្នាំ
MEDICATION ADMINISTRATION
POLICIES**



**ត្រូវបានអនុញ្ញាត
ដោយគណៈកម្មាធិការសាលា
Greater Lowell Technical High School
September 19, 2024**

គណៈកម្មាធិការសាលា Greater Lowell Technical High School School Committee
អនុញ្ញាតគោលការណ៍ខាងក្រោមគឺការគ្រប់គ្រងថ្នាំនៅក្នុងសាលារៀនដែលស្ថិតនៅក្រោមយុត្តាធិការ jurisdiction
របស់សាលា។

I. ការគ្រប់គ្រងនៃកម្មវិធីគ្រប់គ្រងថ្នាំ Management of the Medication Administration Program

- A. គិលានុបដ្ឋាយិកាសាលាត្រូវជាអ្នកមើលគ្រប់គ្រងកម្មវិធីគ្រប់គ្រងថ្នាំនៅក្នុងសាលា។
- B. គិលានុបដ្ឋាយិកាសាលា, គ្រូពេទ្យសាលា, និងគណៈកម្មាធិការប្រឹក្សាសុខភាពសាលា, ប្រសិនបើត្រូវបានបង្កើតឡើង, ត្រូវបង្កើត និងស្នើទៅគណៈកម្មាធិការសាលា School Committee or Board of Trustees policies ឬក្រុមប្រឹក្សាភិបាល គោលនយោបាយ និងពិធីសារទាក់ទងនឹងការគ្រប់គ្រងថ្នាំ។

C. ការបញ្ជាឱ្យថ្នាំ/ការយល់ព្រមពីមាតាបិតា៖ Medication Orders/Parental Consent:

1.

គិលានុបដ្ឋាយិកាសាលាត្រូវជានាថាមានការបញ្ជាឱ្យថ្នាំត្រឹមត្រូវពីអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ prescriber, ដែលត្រូវបានបន្តជាថ្មីតាមការចាំបាច់ which is renewed as necessary, រួមទាំងការចាប់ផ្តើមនៃឆ្នាំសិក្សានីមួយៗ។ ការបញ្ជាឱ្យតាមទូរស័ព្ទ A telephone order ឬការបញ្ជាទិញសម្រាប់ការផ្លាស់ប្តូរថ្នាំណាមួយត្រូវទទួលដោយគិលានុបដ្ឋាយិកាសាលាតែប៉ុណ្ណោះ។ រាល់ការបញ្ជាដោយពាក្យសំដីបែបនេះត្រូវតែធ្វើតាមបញ្ជាជាលាយលក្ខណ៍អក្សរក្នុងរយៈពេលបីថ្ងៃសិក្សា។ នៅពេលណាដែលអាចធ្វើទៅបាន ការបញ្ជាឱ្យថ្នាំនឹងត្រូវបានទទួល ហើយផែនការគ្រប់គ្រងថ្នាំត្រូវបង្កើតមុនពេលសិស្សចូលរៀន ឬចូលសាលាឡើងវិញ Whenever possible, the medication order shall be obtained, and the medication administration plan shall be developed before the student enters or re-enters school។

- a. អនុលោមតាមការអនុវត្តវេជ្ជសាស្ត្រស្តង់ដារ ការបញ្ជាឱ្យថ្នាំពីអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណត្រូវមាន៖ In accordance with standard medical practice, a medication order from a licensed prescriber shall contain:
 - (1) ឈ្មោះរបស់សិស្ស;
 - (2) ឈ្មោះ និងហត្ថលេខារបស់អ្នកចេញវេជ្ជបញ្ជា និងអាជីវកម្ម និងលេខទូរស័ព្ទសង្គ្រោះបន្ទាន់;
 - (3) ឈ្មោះថ្នាំ;
 - (4) កន្លែងផ្លូវនិងកម្រិតថ្នាំ the route and dosage of medication;
 - (5) ភាពញឹកញាប់និងពេលវេលានៃការគ្រប់គ្រងថ្នាំ medication administration;
 - (6) កាលបរិច្ឆេទនៃការបញ្ជាឱ្យនិងកាលបរិច្ឆេទឈប់ដំណើរការឱ្យ;
 - (7) ការធ្វើរោគវិនិច្ឆ័យ និងលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងទៀតដែលត្រូវការថ្នាំ, if not a violation of confidentiality ប្រសិនបើមិនមែនជាការរំលោភលើការសម្ងាត់ ឬមិនផ្ទុយនឹងសំណើរបស់ឪពុកម្តាយ អាណាព្យាបាល ឬសិស្សដើម្បីរក្សាការសម្ងាត់; និង

(8) ទិសដៅជាក់លាក់សម្រាប់ការគ្រប់គ្រង។

b.

រាល់ការខិតខំប្រឹងប្រែងត្រូវធ្វើឡើងដើម្បីទទួលបានពីអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណនូវព័ត៌មានបន្ថែមដូចខាងក្រោម ប្រសិនបើសមស្រប៖ Every effort shall be made to obtain from the licensed prescriber the following additional information, if appropriate:

- (1) ផលប៉ះពាល់ពិសេសណាមួយ contraindications និងប្រតិកម្មមិនល្អត្រូវបានអង្កេត;
- (2) ថ្នាំផ្សេងទៀតដែលត្រូវបានយកដោយសិស្ស;
- (3) កាលបរិច្ឆេទពេលទៅជួបបន្ទាប់, ប្រសិនបើដឹង។

c. ស្ថានភាពថ្នាំពិសេស Special Medication Situations

- (1) សម្រាប់ថ្នាំរយៈពេល-ខ្លី For short-term medications, ពេលគឺថ្នាំដែលទាមទារការគ្រប់គ្រងរយៈពេលដប់ថ្ងៃសិក្សា ឬក៏ចុងដាងនេះ, ធុងដាក់ស្លាកឱសថស្ថាន, the pharmacy-labeled container អាចត្រូវបានប្រើប្រាស់ជំនួសឱ្យការបញ្ជាទិញរបស់អ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ in lieu of a licensed prescriber's order; ប្រសិនបើគិលានុបដ្ឋាយិកាមានសំណួរ គាត់អាចស្នើសុំការបញ្ជាឱ្យរបស់អ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ។
- (2) សម្រាប់ថ្នាំ "គ្មានវេជ្ជបញ្ជា over-the-counter " ពេលគឺថ្នាំដែលមិនមានវេជ្ជបញ្ជាគិលានុបដ្ឋាយិកាសាលាត្រូវអនុវត្តតាមក្រុមប្រឹក្សាភិបាលនៃការចុះឈ្មោះក្នុងពិធីការរបស់គិលានុបដ្ឋាយិកាទាក់ទងនឹងការគ្រប់គ្រងថ្នាំគ្មាន of over-the-counter medications in schools វេជ្ជបញ្ជានៅក្នុងសាលារៀន។
- (3) ថ្នាំថ្មីដែលស្នើបអង្កេតអាចត្រូវបានគ្រប់គ្រងនៅក្នុងសាលារៀនដោយមាន (a)ការ បញ្ជាឱ្យជាសប្បុរសយល់លក្ខណ៍អក្សរដោយអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ a written order by a licensed prescriber, (b) ការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាល និង (c) ធុងដាក់ស្លាកឱសថស្ថានសម្រាប់ចោល a pharmacy-labeled container for dispensing។ ប្រសិនបើមានចម្ងល់ គិលានុបដ្ឋាយិកាសាលាអាចស្វែងរកការពិគ្រោះយោបល់ និង/ឬ ការយល់ព្រមពីគ្រូពេទ្យសាលា the school physician ដើម្បីគ្រប់គ្រងថ្នាំក្នុងការកំណត់របស់សាលា។

2.

គិលានុបដ្ឋាយិកាសាលាត្រូវធានាថាមានការអនុញ្ញាតជាសប្បុរសយល់លក្ខណ៍អក្សរដោយមាតាបិតា ឬអាណាព្យាបាល:

- a. ឈ្មោះដែលសរសេរជាអក្សរពុម្ពរបស់ឪពុកម្តាយ ឬអាណាព្យាបាល ហត្ថលេខា និងលេខទូរស័ព្ទសង្គ្រោះបន្ទាន់ an emergency phone number;

- b. បញ្ជីឈ្មោះថ្នាំទាំងអស់ដែលសិស្សកំពុងទទួលបាននាពេលបច្ចុប្បន្ននេះ ប្រសិនបើមិនមែនជាការរំលោភលើការសម្ងាត់ ឬផ្ទុយនឹងសំណើរបស់មាតាបិតា អាណាព្យាបាល ឬសិស្សដែលថ្នាំទាំងនោះមិនត្រូវបានកត់ត្រាទុក ;
- c. ការយល់ព្រមឱ្យគិលានុបដ្ឋាយិកាសាលា ឬបុគ្គលិកសាលាដែលកំណត់ដោយគិលានុបដ្ឋាយិកាសាលាគ្រប់គ្រងថ្នាំ; និង
- d. មនុស្សដែលត្រូវជូនដំណឹងក្នុងករណីមានអាសន្នថ្នាំ បន្ថែមលើឪពុកម្តាយ ឬអាណាព្យាបាល និងអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ persons to be notified in case of a medication emergency, in addition to the parent or guardian and licensed prescriber។

D. ផែនការគ្រប់គ្រងថ្នាំ Medication Administration Plan:

1. គិលានុបដ្ឋាយិកាសាលា, ក្នុងការសហការជាមួយមាតាបិតា ឬអាណាព្យាបាលនៅពេលណាដែលអាចធ្វើទៅបាន ត្រូវបង្កើតផែនការគ្រប់គ្រងថ្នាំសម្រាប់សិស្សម្នាក់ៗដែលទទួលបានថ្នាំ។ នៅពេលណាដែលអាចធ្វើទៅបាន សិស្សដែលយល់អំពីបញ្ហានៃការគ្រប់គ្រងថ្នាំត្រូវចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងចំណង់ចំណូលចិត្តរបស់គាត់តាមលទ្ធភាពអតិបរមាដែលអាចធ្វើទៅបាន។ នៅរដ្ឋ Massachusetts, សិស្សដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅត្រូវបានចាត់ទុកថាជាមនុស្សពេញវ័យ ហើយការចូលរួមពីមាតាបិតា/អាណាព្យាបាលមិនត្រូវបានទាមទារទេ។ ប្រសិនបើសមស្រប If appropriate, ផែនការគ្រប់គ្រងថ្នាំត្រូវយោងនៅក្នុងផែនការសុខភាព ឬការអប់រំផ្សេងទៀតដែលបង្កើតឡើងដោយអនុលោមតាមច្បាប់អប់រំពិសេសរបស់រដ្ឋ Massachusetts Special Education Law (ផែនការអប់រំបុគ្គលក្រោមជំពូក 766 Individual Education Plan under Chapter 766) ឬច្បាប់សហព័ន្ធ ដូចជាច្បាប់ស្តីពីការអប់រំបុគ្គលពិការ (IDEA) ឬផ្នែក 504 នៃច្បាប់ស្តារនីតិសម្បទា or Section 504 of the Rehabilitation Act of 1973។
2. មុនពេលការគ្រប់គ្រងថ្នាំដំបូង Prior to the initial administration of the medication, គិលានុបដ្ឋាយិកាសាលាត្រូវរាយកម្រៃស្ថានភាពសុខភាពរបស់កុមារ និងបង្កើតផែនការគ្រប់គ្រងថ្នាំ ដែលនឹងមានទីតាំងនៅការិយាល័យរបស់គិលានុបដ្ឋាយិកា in the individual health record and include ក្នុងកំណត់ត្រាសុខភាពបុគ្គល និងរួមមាន:
 - a. ឈ្មោះរបស់សិស្ស;
 - b. ការបញ្ជាឱ្យអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ រួមទាំងលេខទូរស័ព្ទអាជីវកម្ម និងសង្គ្រោះបន្ទាន់ an order from a licensed prescriber, including business and emergency telephone numbers;
 - c. ការអនុញ្ញាតដែលបានចុះហត្ថលេខាពីឪពុកម្តាយ ឬអាណាព្យាបាល រួមទាំងលេខទូរស័ព្ទផ្ទះ និងអា business telephone numbers ជីវកម្ម;
 - d. អាឡែស៊ី allergies ដែលគេស្គាល់ចំពោះអាហារ ឬថ្នាំ any known allergies to food or medications;

- e. ការធ្វើរោគវិនិច្ឆ័យ លុះត្រាតែមានការរំលោភលើការសម្ងាត់ the diagnosis, unless a violation of confidentiality ឬមាតាបិតា អាណាព្យាបាល ឬសិស្សស្នើសុំឱ្យវាមិនត្រូវបានកត់ត្រាទុក;
- f. ឈ្មោះថ្នាំ the name of the medication;
- g. កម្រិតថ្នាំ ភាពញឹកញាប់នៃការគ្រប់គ្រង និងវិធីនៃការគ្រប់គ្រង the dosage of the medication, frequency of administration and route of administration;
- h. ទិសដៅជាក់លាក់ណាមួយសម្រាប់ការគ្រប់គ្រង;
- i. ផលប៉ះពាល់ដែលអាចកើតមាន ប្រតិកម្មមិនល្អ ឬ contraindications any possible side effects, adverse reactions or contraindications;
- j. បរិមាណថ្នាំ the quantity of medication ដែលត្រូវទទួលដោយសាលាពិឌីពុកម្តាយ ឬអាណាព្យាបាល;
- k. លក្ខខណ្ឌផ្ទុកដែលត្រូវការ the required storage conditions;
- l. រយៈពេលនៃវេជ្ជបញ្ជា the duration of the prescription;
- m. ការចាត់តាំងបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណ unlicensed school personnel, ប្រសិនបើមាន ដែលនឹងចាត់ចែងថ្នាំដល់សិស្សក្នុងអវត្តមានគិលានុបដ្ឋាយិកា និងរៀបចំផែនការបម្រុងទុក for back-up if the designated persons are unavailable ប្រសិនបើបុគ្គលដែលត្រូវបានចាត់តាំងមិនមាន;
- n. ផែនការ, ការប្រសិនបើមាន, សម្រាប់ការបង្រៀនការគ្រប់គ្រងថ្នាំដោយខ្លួនឯង plans, if any, for teaching self-administration of the medication;
- o. ដោយមានការអនុញ្ញាតពីមាតាបិតា, អ្នកផ្សេងទៀត, រួមទាំងគ្រូបង្រៀន, និងត្រូវបានជូនដំណឹងអំពីការគ្រប់គ្រងថ្នាំ និងផលប៉ះពាល់ដែលអាចកើតមាននៃឱសថ with parental permission, other persons, including teachers, to be notified of medication administration and possible adverse effects of the medication;
- p. បញ្ជីឈ្មោះថ្នាំផ្សេងទៀតដែលសិស្សលេប ប្រសិនបើមិនមែនជាការរំលោភលើការសម្ងាត់ if not a violation of confidentiality or contrary ឬផ្ទុយនឹងសំណើរបស់មាតាបិតា អាណាព្យាបាល ឬសិស្ស ដែលថ្នាំនោះមិនត្រូវបានកត់ត្រាទុក;
- q. នៅពេលសមរម្យ, ទីតាំងដែលការគ្រប់គ្រងថ្នាំនឹងប្រព្រឹត្តទៅ;
- r. ផែនការសម្រាប់តាមដានផលប៉ះពាល់នៃថ្នាំ; និង a plan for monitoring the effects of the medication; and
- s. ការផ្តល់សម្រាប់ការគ្រប់គ្រងថ្នាំនៅក្នុងករណីនៃ field trips ដំណើរទស្សនកិច្ចសិក្សា និង short-term special school events ព្រឹត្តិការណ៍សាលាពិសេសរយៈពេលខ្លីផ្សេងទៀត។ រាល់ការខិតខំប្រឹងប្រែងត្រូវធ្វើឡើងដើម្បីទទួលបានគិលានុបដ្ឋាយិកា ឬបុគ្គលិកសាលាដែលបានទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជបាលឱសថ trained in medication administration ដើម្បីអមដំណើរសិស្សក្នុងព្រឹត្តិការណ៍ពិសេសរបស់សាលា។ នៅពេលដែលវាមិនអាចទៅរួច, គិលានុបដ្ឋាយិកាសាលាអាចផ្ទេរការគ្រប់គ្រងថ្នាំ may delegate medication administration ទៅឱ្យគិលានុបដ្ឋាយិកាដែលបានទទួលការបណ្តុះបណ្តាលដែលគ្រប់គ្រងដោយបុគ្គលិកសាលាដែល unlicensed គ្មានអាជ្ញាប័ណ្ណ។ ការយល់ព្រមជាលាយលក្ខណ៍អក្សរពីមាតាបិតា ឬអាណាព្យាបាលចំពោះបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណដែលគ្រប់គ្រងដោយគិលានុបដ្ឋាយិកាដែលមានឈ្មោះក្នុងការគ្រប់គ្រងថ្នាំត្រូវទទួលបាន។ គិលានុបដ្ឋាយិកាសាលាត្រូវណែនាំគិលានុបដ្ឋាយិកាដែលបានទទួលការបណ្តុះបណ្តាល គ្រួសារពិសិស្សបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណ unlicensed អំពីរបៀបគ្រប់គ្រងថ្នាំដល់កុមារ។

3. គិលានុបដ្ឋាយិកាសាលាត្រូវបង្កើតនីតិវិធីមួយ The school nurse shall develop a procedure ដើម្បីធានាបាននូវអក្ខសញ្ញាវិជ្ជមានរបស់សិស្សដែលទទួលថ្នាំ។
4. គិលានុបដ្ឋាយិកាសាលាត្រូវទាក់ទងការសង្កេតសំខាន់ៗទាក់ទងនឹងប្រសិទ្ធភាពថ្នាំ និងប្រតិកម្មមិនល្អ ឬផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ផ្សេងទៀតចំពោះឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារ និង/ឬអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ។ The school nurse shall communicate significant observations relating to medication effectiveness and adverse reactions or other harmful effects to the child's parent or guardian and/or licensed prescriber.
5. អនុលោមតាមការអនុវត្តស្តង់ដារគិលានុបដ្ឋាយិកាសាលាអាចបដិសេធមិនគ្រប់គ្រង ឬអនុញ្ញាតឱ្យប្រើថ្នាំណាមួយ ដែលផ្អែកលើការវាយតម្លៃផ្ទាល់ខ្លួន និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ ដែលអាចបង្កគ្រោះថ្នាក់ គ្រោះថ្នាក់ ឬមិនសមរម្យ។ នៅក្នុងករណីទាំងនេះ, មាតាបិតា/អាណាព្យាបាល និងអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណត្រូវជូនដំណឹងជាបន្ទាន់ដោយគិលានុបដ្ឋាយិកាសាលា និងហេតុផលសម្រាប់ការបដិសេធត្រូវបានពន្យល់ In these cases, the parent/guardian and licensed prescriber shall be notified immediately by the school nurse and the reason for refusal explained។
6. សម្រាប់គោលបំណងនៃការគ្រប់គ្រងថ្នាំ For the purposes of medication administration, មុខងារគិលានុបដ្ឋាយិកាដែលមានអាជ្ញាប័ណ្ណអនុវត្ត the Licensed Practical Nurse functions ក្រោមការត្រួតពិនិត្យទូទៅរបស់គិលានុបដ្ឋាយិកាសាលាដែលមានសិទ្ធិអំណាចផ្ទេរសិទ្ធិ។ (ការគ្រប់គ្រងថ្នាំស្ថិតនៅក្នុងវិសាលភាពនៃការអនុវត្តសម្រាប់គិលានុបដ្ឋាយិកាអនុវត្តដែលមានអាជ្ញាប័ណ្ណក្រោម for the Licensed Practical Nurse under M.G.L. ជំពូកទី 112។)
7. គិលានុបដ្ឋាយិកាសាលាត្រូវមានឯកសារយោងឱសថបច្ចុប្បន្នដែលអាចរកបានសម្រាប់ ការប្រើប្រាស់របស់នាង ដូចជា ឯកសារយោងរបស់គ្រូពេទ្យ (PDR) ឬ U.S.P.D.I. (ការចែកចាយព័ត៌មាន Dispensing Information), Facts and Comparisons ការពិត និងការប្រៀបធៀប។

E. គណៈប្រតិភូ/ការត្រួតពិនិត្យ Delegation/Supervision (ផ្នែកនេះអនុវត្តចំពោះសាលារៀនស្រុក ឬសាលាឯកជនដែលត្រូវបានចុះបញ្ជីដោយនាយកដ្ឋានសុខភាពសាធារណៈរដ្ឋ the Massachusetts Department of Public Health ដើម្បីអនុញ្ញាតឱ្យគិលានុបដ្ឋាយិកាសាលា to delegate ធ្វើប្រតិភូកម្មការ ទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងថ្នាំដល់បុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណដែលបានទទួលការបណ្តុះបណ្តាលដោយគិលានុបដ្ឋាយិកា។)

គណៈកម្មាធិការអនុវិទ្យាល័យបច្ចេកទេស Greater Lowell Technical High School Committee, authorizes អនុញ្ញាតឱ្យការទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងថ្នាំអាចត្រូវបានផ្ទេរ may be delegated ទៅឱ្យប្រភេទនៃបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណដូចខាងក្រោម យោងទៅតាមលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុង CMR 210.004 (B)(2)៖ បុគ្គលិករដ្ឋបាល បុគ្គលិកបង្រៀន និង licensed health personnel មានអាជ្ញាប័ណ្ណ បុគ្គលិកសុខាភិបាល។

សម្រាប់គោលបំណងនៃការគ្រប់គ្រងថ្នាំសង្ក្រាបបន្ទាន់ដល់កុមារម្នាក់ៗ រួមទាំងការគ្រប់គ្រងដោយមាតាបិតា (i.e., by injection ឧ. ដោយការចាក់) នៃ epinephrine

pursuant អនុលោមតាម 210.004 (B)

(4), គិលានុបដ្ឋាយិកាសាលាអាចកំណត់អគ្គសញ្ញាណបុគ្គលិកសាលានីមួយៗ ឬប្រភេទបន្ថែម។

បុគ្គលិកសាលានិយមសត្រូវចុះបញ្ជីក្នុងផែនការគ្រប់គ្រងថ្នាំ

និងទទួលបានការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងថ្នាំសង្គ្រោះបន្ទាន់ដល់កុមារជាក់លាក់ Said school personnel shall be listed on the medication administration plan and receive training in the administration of emergency medication to a specific child។

1. គិលានុបដ្ឋាយិកាសាលា, ក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យសាលា in consultation with the school physician, ត្រូវមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចចុងក្រោយ ទាក់ទងនឹងការផ្ទេរការគ្រប់គ្រងថ្នាំ to delegating administration ទៅឱ្យបុគ្គលិកដែលគ្មានអាជ្ញាប័ណ្ណ unlicensed នៅក្នុងប្រព័ន្ធសាលារៀន ដែលបានចុះបញ្ជីនៅនាយកដ្ឋានសុខភាពសាធារណៈ។
2. នៅពេលដែលការគ្រប់គ្រងថ្នាំត្រូវបានចាត់តាំង delegated ដោយគិលានុបដ្ឋាយិកាសាលាដល់បុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណ unlicensed school personnel, បុគ្គលិកទាំងនោះត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់គិលានុបដ្ឋាយិកាសាលាសម្រាប់គោលបំណងនៃការគ្រប់គ្រងថ្នាំ។
3. គិលានុបដ្ឋាយិកាសាលាត្រូវបំពេញកាតព្វកិច្ចក្នុងប្រព័ន្ធសាលារៀន ខណៈពេលដែលថ្នាំកំពុងត្រូវបានគ្រប់គ្រងដោយបុគ្គលិកសាលាដែលមិនមានអាជ្ញាប័ណ្ណ by designated unlicensed school personnel, ដែលបានកំណត់ ហើយអាចរកបានតាមទូរស័ព្ទ គួរតែមានការពិគ្រោះយោបល់។
4. ការគ្រប់គ្រងថ្នាំ parenteral មិនអាចត្រូវបានផ្ទេរទេ លើកលែងតែថ្នាំ epinephrine ដែលកុមារមានប្រតិកម្មអាលែហ្សឺ ឬស្ថានភាពសុខភាពដែលមានស្រាប់ ហើយមានបទបញ្ជាសម្រាប់ការគ្រប់គ្រងថ្នាំពីអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ និងការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាល។ The administration of parenteral medications may not be delegated, with the exception of epinephrine where the child has a known allergy or preexisting medical condition and there is an order for administration of the medication from a licensed prescriber and written consent of the parent or guardian.
5. ថ្នាំតាមវេជ្ជបញ្ជាដែលត្រូវគ្រប់គ្រងដោយអនុលោមតាម to p.r.n. ("as needed") ការបញ្ជូនឱ្យ អាចត្រូវបានគ្រប់គ្រងដោយបុគ្គលិកសាលាដែលមានការអនុញ្ញាតបន្ទាប់ពីការវាយតម្លៃដោយ ឬ consultation with the school nurse for each dose ពិគ្រោះយោបល់ជាមួយគិលានុបដ្ឋាយិកាសាលាសម្រាប់កម្រិតនីមួយៗ។
6. សម្រាប់សាលានីមួយៗ, បញ្ជីរាយនាមបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណដែលត្រូវបាន បណ្តុះបណ្តាលក្នុងការគ្រប់គ្រងថ្នាំត្រូវរក្សាទុក។ តាមការស្នើសុំ មាតាបិតា, ត្រូវផ្តល់បញ្ជីបុគ្គលិកសាលាដែលមានសិទ្ធិគ្រប់គ្រងថ្នាំ។
7. ការត្រួតពិនិត្យបុគ្គលិកគ្មានអាជ្ញាប័ណ្ណ Supervision of Unlicensed Personnel

បុគ្គលិកដែលគ្មានអាជ្ញាប័ណ្ណដែលគ្រប់គ្រងថ្នាំត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់គិលា

នុបដ្ឋាយិកាសាលា។ គណៈកម្មាធិការអនុវិទ្យាល័យបច្ចេកទេស Greater Lowell Technical High School Committee,
 ដោយមានការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសុខភាពក្នុងករណីសមស្រប
 ត្រូវផ្តល់ការធានាថាគិលានុបដ្ឋាយិកាសាលាមានគ្រប់គ្រាន់ដើម្បីផ្តល់ការត្រួតពិនិត្យត្រឹមត្រូវដល់បុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណ។ ទំនួលខុសត្រូវក្នុងការត្រួតពិនិត្យយ៉ាងតិចបំផុត រួមមានដូចខាងក្រោម:

(a) បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនាយកសាលា ឬអ្នកគ្រប់គ្រង the principal or administrator ដែលទទួលខុសត្រូវចំពោះសាលាដែលបានផ្តល់ឱ្យ គិលានុបដ្ឋាយិកាសាលា ត្រូវជ្រើសរើស បណ្តុះបណ្តាល, និងត្រួតពិនិត្យបុគ្គលជាក់លាក់, នៅក្នុងប្រភេទបុគ្គលិកសាលាទាំងនោះដែលត្រូវបានអនុម័តដោយគណៈកម្មាធិការវិទ្យាល័យបច្ចេកទេស Greater Lowell Technical High School Committee or ,in consultation with the Board of Health when appropriate, ឬ នៅក្នុងការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសុខភាព នៅពេលសមស្រប អ្នកណាអាចគ្រប់គ្រងថ្នាំបាន។ នៅពេលដែលចាំបាច់ដើម្បីការពារសុខភាព, និងសុវត្ថិភាពសិស្ស, the school nurse may rescind such selection គិលានុបដ្ឋាយិកាសាលាអាចលុបចោលការជ្រើសរើសបែបនេះ។

(b) ចំនួនបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណដែលទទួលខុសត្រូវលើការគ្រប់គ្រងថ្នាំ អាចត្រូវបានផ្ទេរត្រូវបានកំណត់ដោយ The number of unlicensed school personnel to whom responsibility for medication administration may be delegated is determined by:

(1) ចំនួនបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណដែលគិលានុបដ្ឋាយិកាសាលាអាចត្រួតពិនិត្យបានគ្រប់គ្រាន់លើមូលដ្ឋានប្រចាំសប្តាហ៍ ដូចដែលបានកំណត់ដោយគិលានុបដ្ឋាយិកាសាលា; និង

(2) ចំនួនបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណចាំបាច់ unlicensed school personnel necessary, នៅក្នុងការវិនិច្ឆ័យរបស់គិលានុបដ្ឋាយិកា ដើម្បីធានាថាថ្នាំត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវដល់សិស្សម្នាក់ៗ។

(c) គិលានុបដ្ឋាយិកាសាលាត្រូវត្រួតពិនិត្យការបណ្តុះបណ្តាលអ្នករចនាស្របតាមតម្រូវការរបស់នាយកដ្ឋានសុខភាពសាធារណៈនៅក្នុង in CMR 210.007 of the Regulations Governing the Administration of Prescription Medications in Public and Private Schools នៃបទប្បញ្ញត្តិគ្រប់គ្រងការគ្រប់គ្រងថ្នាំតាមវេជ្ជបញ្ជានៅក្នុងសាលារដ្ឋ និងឯកជន។

(1) គិលានុបដ្ឋាយិកាសាលាត្រូវចងក្រងឯកសារបណ្តុះបណ្តាល និងភស្តុតាងនៃសមត្ថភាពបុគ្គលិកដែលមិនមានអាជ្ញាប័ណ្ណ

ដែលត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវសម្រាប់ medication administration ការគ្រប់គ្រងថ្នាំ។

(2) គិលានុបដ្ឋាយិកាសាលាត្រូវផ្តល់ការពិនិត្យឡើងវិញលើការបណ្តុះបណ្តាល និងការធ្វើបច្ចុប្បន្នភាពព័ត៌មាន យ៉ាងហោចណាស់ជារៀងរាល់ឆ្នាំ សម្រាប់បុគ្គលិកសាលាទាំងនោះដែលត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងថ្នាំ The school nurse shall provide a training review and informational update, at least annually, for those school staff authorized to administer medications។

(d) គិលានុបដ្ឋាយិកាសាលាត្រូវគាំទ្រ និងជួយដល់បុគ្គលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីរៀបចំ និងអនុវត្តទំនួលខុសត្រូវរបស់ខ្លួនទាក់ទងនឹង administration of medication ការគ្រប់គ្រងថ្នាំ។

(e) ជាលើកដំបូងដែលបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណគ្រប់គ្រងថ្នាំ គិលានុបដ្ឋាយិកាដែលបានផ្ទេរសិទ្ធិត្រូវផ្តល់ការត្រួតពិនិត្យនៅកន្លែងធ្វើការThe first time that an unlicensed school personnel administers medication, the delegating nurse shall provide supervision at the work site។

(f) កម្រិតនៃការត្រួតពិនិត្យដែលត្រូវការសម្រាប់សិស្សម្នាក់ៗត្រូវកំណត់ដោយគិលានុបដ្ឋាយិកាសាលាបន្ទាប់ពីការវាយតម្លៃលើកត្តាសមស្របដែលពាក់ព័ន្ធនឹងការការពារសុខភាពរបស់សិស្សរួមមាន ប៉ុន្តែមិនកំណត់ចំពោះកត្តាខាងក្រោម: (1) ស្ថានភាពសុខភាព និងសមត្ថភាពរបស់សិស្ស health condition and ability of the student; (2) វិសាលភាពនៃការបណ្តុះបណ្តាល និងសមត្ថភាពរបស់បុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណ ដែលការគ្រប់គ្រងថ្នាំត្រូវបានផ្ទេរសិទ្ធិ the extent of training and capability of the unlicensed school personnel to whom the medication administration is delegated; (3) ប្រភេទថ្នាំ; និង the type of medication; and (4) ភាពជិត និងភាពអាចរកបានរបស់គិលានុបដ្ឋាយិកាសាលាចំពោះអ្នកដែលគ្មានអាជ្ញាប័ណ្ណដែលកំពុងអនុវត្តការគ្រប់គ្រងថ្នាំ the proximity and availability of the school nurse to the unlicensed person who is performing the medication administration។

(g) បុគ្គលិកដែលត្រូវបានចាត់តាំងឱ្យគ្រប់គ្រងថ្នាំត្រូវផ្តល់ឈ្មោះ និងទីតាំងរបស់បុគ្គលិកសាលាដែលមានឯកសារបញ្ជាក់ក្នុងការសង្គ្រោះបេះដូង Personnel designated to administer medications shall be provided with the names and locations of school personnel who have documented certification in cardiopulmonary resuscitation។ សាលារៀនគួរតែខិតខំប្រឹងប្រែងដើម្បីឱ្យមានបុគ្គលិកសាលាយ៉ាងតិចពីរនាក់ដែលមានឯកសារបញ្ជាក់ CPR មានវត្តមាននៅក្នុងអគារសិក្សានីមួយៗពេញមួយថ្ងៃ។

(h) សម្រាប់ក្មេងនីមួយៗ គិលានុបដ្ឋាយិកាសាលាត្រូវ:

- (1) កំណត់ថា តើវាមានសុវត្ថិភាពខាងវេជ្ជសាស្ត្រឬអត់ និងសមស្របក្នុងការផ្ទេរសិទ្ធិ to delegate medication administration គ្រប់គ្រងថ្នាំ;
- (2) គ្រប់គ្រងកម្រិតថ្នាំដំបូង, ប្រសិនបើ (a) មានហេតុផលដើម្បីជឿថាមានហានិភ័យដល់កុមារ ដូចដែលបានចង្អុលបង្ហាញដោយការវាយតម្លៃសុខភាព as indicated by the health assessment, ឬ (b) ប្រសិនបើសិស្សមិនបានទទួលថ្នាំនេះពីមុនក្នុងការកំណត់ណាមួយឡើយ;
- (3) ពិនិត្យមើលការបញ្ជាឱ្យដំបូង, ផលប៉ះពាល់ដែលអាចកើតមាន, ប្រតិកម្មមិនល្អ និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតជាមួយអ្នកដែលការគ្រប់គ្រងថ្នាំត្រូវបានផ្ទេរសិទ្ធិ ;
- (4) ផ្តល់ការត្រួតពិនិត្យ និងការប្រឹក្សាតាមការចាំបាច់ ដើម្បីធានាថាសិស្សកំពុងទទួលបានថ្នាំត្រឹមត្រូវ។ ការត្រួតពិនិត្យ និងការប្រឹក្សាអាចរួមបញ្ចូលការត្រួតពិនិត្យកំណត់ត្រា ការសង្កេតនៅនឹងកន្លែង និង/ឬការវាយតម្លៃសិស្សSupervision and consultation may include record review, on-site observation and/or student assessment; and
- (5) ពិនិត្យឯកសារទាំងអស់ដែលទាក់ទងនឹងការគ្រប់គ្រងថ្នាំរៀងរាល់ពីរសប្តាហ៍ ឬញឹកញាប់ជាងនេះតាមការចាំបាច់។ review all documentation pertaining to medication administration every two weeks or more often as necessary.

II. ការគ្រប់គ្រងថ្នាំដោយខ្លួនឯង Self Administration of Medications

"ការគ្រប់គ្រងខ្លួនឯង" មានន័យថា សិស្សអាចប្រើប្រាស់ ឬប្រើប្រាស់ថ្នាំតាមការណែនាំដោយអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ ដោយគ្មានជំនួយ ឬការណែនាំបន្ថែម។ "Self administration" means that the student is able to consume or apply medication in the manner directed by the licensed prescriber, without additional assistance or direction.

សិស្សអាចទទួលខុសត្រូវចំពោះការលេបថ្នាំដោយខ្លួនឯង បន្ទាប់ពីគិលានុបដ្ឋាយិកាសាលាបានកំណត់ថាត្រូវបំពេញតម្រូវការដូចខាងក្រោម:

- A. សិស្ស គិលានុបដ្ឋាយិកាសាលា និងមាតាបិតា/អាណាព្យាបាល ក្នុងករណីសមស្រប ចូលទៅក្នុងកិច្ចព្រមព្រៀង ដែលបញ្ជាក់ពីលក្ខខណ្ឌដែលថ្នាំអាចត្រូវបានគ្រប់គ្រងដោយខ្លួនឯងthe student, school nurse and parent/guardian, where appropriate, enter into an agreement, which specifies the conditions under which medication may be self administered;
- B. គិលានុបដ្ឋាយិកាសាលា បង្កើតផែនការគ្រប់គ្រងថ្នាំ ដែលមានតែធាតុចាំបាច់ only those elements necessary ដើម្បីធានាការគ្រប់គ្រងថ្នាំដោយខ្លួនឯងប្រកបដោយសុវត្ថិភាព;

- C. ស្ថានភាព និងសមត្ថភាពសុខភាពរបស់សិស្សត្រូវបានវាយតម្លៃដោយគិលានុបដ្ឋាយិកាសាលាដែលបន្ទាប់មកចាត់ទុកថាការគ្រប់គ្រងខ្លួនឯងមានសុវត្ថិភាព និងសមរម្យ។ ជាចាំបាច់គិលានុបដ្ឋាយិកាសាលាត្រូវសង្កេតមើលការគ្រប់គ្រងថ្នាំដោយខ្លួនឯងដំបូង;
- D. គិលានុបដ្ឋាយិកាសាលាត្រូវបានធានាដោយសមហេតុផលថាសិស្សអាចកំណត់អត្តសញ្ញាណថ្នាំសមស្របដឹងពីភាពញឹកញាប់ និងពេលវេលានៃថ្ងៃដែលថ្នាំត្រូវបានបញ្ជូន the school nurse is reasonably assured that the student is able to identify the appropriate medication, knows the frequency and time of day for which the medication is ordered;
- E. មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សដែលសិស្សអាចប្រើថ្នាំដោយខ្លួនឯងបាន student may self medicate, លុះត្រាតែសិស្សបានយល់ព្រមក្នុងការព្យាបាលក្រោម under M.G.L. c. 112, s. 12F 8 ឬអាជ្ញាធរផ្សេងទៀតដែលអនុញ្ញាតឱ្យសិស្សយល់ព្រមក្នុងការព្យាបាលវេជ្ជសាស្ត្រដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ;
- F. ប្រសិនបើត្រូវបានស្នើសុំដោយគិលានុបដ្ឋាយិកាសាលា, the licensed prescriber provides a written order for self-administration អ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណផ្តល់ការបញ្ជូនជាការលាយលក្ខណ៍អក្សរសម្រាប់ការគ្រប់គ្រងខ្លួនឯង;
- G. សិស្សអនុវត្តតាមនីតិវិធីសម្រាប់ឯកសារនៃការគ្រប់គ្រងថ្នាំដោយខ្លួនឯង;
- H. គិលានុបដ្ឋាយិកាសាលាបង្កើតគោលនយោបាយសម្រាប់ការរក្សាទុកថ្នាំដែលគ្រប់គ្រងដោយខ្លួនឯងប្រកបដោយសុវត្ថិភាព, ហើយបើចាំបាច់, ប្រឹក្សាជាមួយគ្រូ, សិស្ស និងមាតាបិតា/អាណាព្យាបាល, ប្រសិនបើសមស្រប, ដើម្បីកំណត់ទីកន្លែងសុវត្ថិភាពសម្រាប់ការរក្សាទុកថ្នាំសម្រាប់សិស្សម្នាក់ៗ, ខណៈពេលដែលផ្តល់ សម្រាប់ភាពងាយស្រួល ប្រសិនបើសុខភាពរបស់សិស្សត្រូវការវា។ ព័ត៌មាននេះត្រូវបញ្ចូលក្នុងផែនការគ្រប់គ្រងថ្នាំ This information shall be included in the medication administration plan។ ក្នុងករណីថ្នាំហិត an inhaler ឬថ្នាំបង្ការ ឬថ្នាំសង្គ្រោះបន្ទាន់នៅពេលណាដែលអាចធ្វើទៅបាន ការផ្គត់ផ្គង់ថ្នាំបម្រុងទុកត្រូវរក្សាទុកនៅក្នុងបន្ទប់សុខភាព ឬទីតាំងទីពីរដែលអាចរកបាន In the case of an inhaler or other preventive or emergency medication, whenever possible, a backup supply of the medication shall be kept in the health room or a second readily available location;
- I. ការគ្រប់គ្រងខ្លួនឯងរបស់សិស្សត្រូវបានត្រួតពិនិត្យដោយផ្អែកលើសមត្ថភាព និងស្ថានភាពសុខភាពរបស់គាត់។ ការត្រួតពិនិត្យអាចរួមបញ្ចូលការបង្រៀនសិស្សអំពីវិធីត្រឹមត្រូវនៃការប្រើថ្នាំ ការរំលឹកសិស្សឱ្យលេបថ្នាំ, ការសង្កេតដោយមើលឃើញ ដើម្បីធានាការអនុលោមតាម visual observation to ensure compliance, ការកត់ត្រាថាថ្នាំត្រូវបានលេប, និងការជូនដំណឹងដល់មាតាបិតា អាណាព្យាបាល, ឬអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណអំពីផលប៉ះពាល់ណាមួយ, ការប្រែប្រួលពីផែនការ ឬការបដិសេធរបស់សិស្ស student's refusal or failure to take the medication ឬការបរាជ័យក្នុងការលេបថ្នាំ។
- J. ដោយមានការអនុញ្ញាតពីមាតាបិតា/អាណាព្យាបាល និងសិស្ស តាមដែលសមស្រប គិលានុបដ្ឋាយិកាសាលាអាចជូនដំណឹងដល់គ្រូ និងអ្នកគ្រប់គ្រងសមស្របថា សិស្សកំពុងគ្រប់គ្រងថ្នាំដោយខ្លួនឯង with parental/guardian and student permission, as

appropriate, the school nurse may inform appropriate teachers and administrators that the student is self-administering medication”

III. ការគ្រប់គ្រង, ការរក្សាទុក និងការចោលថ្នាំ Handling, Storage and Disposal of Medications

- A. មាតាបិតា អាណាព្យាបាល ឬមាតាបិតា/អាណាព្យាបាល មនុស្សពេញវ័យដែលមានទំនួលខុសត្រូវត្រូវប្រគល់ថ្នាំទាំងអស់ដែលត្រូវគ្រប់គ្រងដោយបុគ្គលិកសាលា ឬត្រូវយកដោយសិស្សដែលប្រើថ្នាំដោយខ្លួនឯង (ប្រសិនបើតម្រូវដោយកិច្ចព្រមព្រៀងគ្រប់គ្រងដោយខ្លួនឯង if required by the self administration agreement) ដល់គិលានុបដ្ឋាយិកាសាលា ឬអ្នកទទួលខុសត្រូវផ្សេងទៀតដែលកំណត់ដោយ គិលានុបដ្ឋាយិកាសាលា។
 - 1. ថ្នាំត្រូវតែមាននៅក្នុងឱសថស្ថាន ឬធុងដាក់ស្លាកក្រុមហ៊ុនផលិតThe medication must be in a pharmacy or manufacturer labeled container”
 - 2. គិលានុបដ្ឋាយិកាសាលា ឬអ្នកទទួលខុសត្រូវផ្សេងទៀតដែលទទួលថ្នាំ shall document ត្រូវចងក្រងឯកសារអំពីបរិមាណថ្នាំដែលបានផ្តល់។
 - 3. ក្នុងកាលៈទេសៈ In extenuating circumstances, ដែលកំណត់ដោយគិលានុបដ្ឋាយិកាសាលា, ឱសថអាចត្រូវបានផ្តល់ដោយអ្នកដទៃ; ផ្តល់ឱ្យ, ទោះជាយ៉ាងណាក៏ដោយ; បានផ្តល់ជាគិលានុបដ្ឋាយិកាត្រូវបានជូនដំណឹងជាមុន is notified in advance ដោយមាតាបិតា ឬអាណាព្យាបាលអំពីការរៀបចំ និងបរិមាណថ្នាំដែលត្រូវបញ្ជូនទៅសាលា។
- B. ថ្នាំទាំងអស់ត្រូវរក្សាទុកក្នុងឱសថស្ថានដើម ឬធុងដាក់ស្លាករបស់អ្នកផលិត និងក្នុងលក្ខណៈដើម្បីឱ្យពួកគេមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ កាលបរិច្ឆេទផុតកំណត់នឹងត្រូវពិនិត្យ All medications shall be stored in their original pharmacy or manufacturer labeled containers and in such manner as to render them safe and effective. Expiration dates shall be checked”
- C. ថ្នាំទាំងអស់ដែលត្រូវគ្រប់គ្រងដោយបុគ្គលិកសាលាត្រូវរក្សាទុកក្នុងទូដាក់សោសុវត្ថិភាពដែលប្រើ សម្រាប់ថ្នាំពេទ្យតែប៉ុណ្ណោះ ដែលត្រូវបានរក្សាទុកដោយចាក់សោ លើកលែងតែនៅពេលបើកដើម្បីទទួលបានថ្នាំ។ គណៈរដ្ឋមន្ត្រីត្រូវសាងសង់យ៉ាងសំខាន់ និងបោះយុទ្ធជាជាប់នឹងផ្ទៃរឹង។ ថ្នាំដែលទាមទារទឹកកកត្រូវរក្សាទុកក្នុងប្រអប់ចាក់សោក្នុងទូទឹកកក ឬក្នុងទូទឹកកកចាក់សោដែលរក្សានៅសីតុណ្ហភាពពី 38 ទៅ 42 អង្សាហ្វារិនហៃ Medications requiring refrigeration shall be stored in either a locked box in a refrigerator or in a locked refrigerator maintained at temperatures of 38 to 42 degrees Fahrenheit”
- D. ការចេញចូលទៅកន្លែងដែលរក្សាទុកថ្នាំត្រូវកំណត់ចំពោះអ្នកដែលត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងថ្នាំ និងសម្រាប់សិស្សដែលប្រើថ្នាំដោយខ្លួនឯងAccess to stored medications shall be limited to persons authorized to administer medications and to self-medicating students” ការចូលប្រើកូនសោ និងចំណេះដឹងអំពីទីតាំងនៃសោត្រូវដាក់កម្រិតក្នុងកម្រិតអតិបរមាដែលអាចធ្វើទៅបាន។ សិស្ស ដែលធ្វើថ្នាំដោយខ្លួនឯង ហើយមិនអាចទទួលបានថ្នាំរបស់សិស្សផ្សេងទៀតឡើយ។

- E. ឪពុកម្តាយ ឬអាណាព្យាបាលអាចទៅយកថ្នាំពីសាលាបានគ្រប់ពេល Parents or guardians may retrieve the medications from the school at any time។
- F. ការផ្គត់ផ្គង់ថ្នាំសម្រាប់សិស្ស នៅនិងសាលាមិនឱ្យលើសពីសាមសិប a thirty (30) ថ្ងៃ ត្រូវរក្សាទុកនៅសាលា។
- G. ក្នុងករណីដែលអាចធ្វើទៅបាន ថ្នាំដែលមិនបានប្រើ ឈប់ប្រើ ឬហួសសម័យ ត្រូវប្រគល់ជូនមាតាបិតា ឬអាណាព្យាបាលវិញ ហើយការប្រគល់ជូនវិញត្រូវបានចងក្រងជាឯកសារត្រឹមត្រូវ។ ក្នុងកាលៈទេសៈដែលពន្យារ ដោយមានការយល់ព្រមពីមាតាបិតានៅពេលដែលអាចធ្វើទៅបាន ថ្នាំបែបនេះអាចត្រូវបានបំផ្លាញដោយគិលានុបដ្ឋាយិកាសាលា ប្រសិនបើមាននយោបាយដែលអាចអនុវត្តបានរបស់នាយកដ្ឋានសុខភាពសាធារណៈរដ្ឋ In extenuating circumstances, with parental consent when possible, such medications may be destroyed by the school nurse in accordance with any applicable policies of the Massachusetts Department of Public Health, Division of Food and Drugs ផ្នែកអាហារ និងឱសថ។ ថ្នាំទាំងអស់គួរតែត្រលប់មកវិញនៅចុងឆ្នាំសិក្សា All medications should be returned at the end of the school year.

IV. ការរក្សាទុកឯកសារ និងការកត់ត្រា-ទុក Documentation and Record-Keeping

- A. សាលានីមួយៗដែលថ្នាំត្រូវបានគ្រប់គ្រងដោយបុគ្គលិកសាលាត្រូវរក្សាកំណត់ត្រាគ្រប់គ្រងថ្នាំសម្រាប់សិស្សម្នាក់ៗដែលទទួលថ្នាំក្នុងម៉ោងសិក្សា។ Each school where medications are administered by school personnel shall maintain a medication administration record for each student who receives medication during school hours។
 - 1. កំណត់ត្រាបែបនេះយ៉ាងហោចណាស់ត្រូវរួមបញ្ចូលកំណត់ហេតុប្រចាំថ្ងៃ និងផែនការគ្រប់គ្រងថ្នាំ a daily log and a medication administration plan, រួមទាំងការបញ្ជាឱ្យថ្នាំ និងការអនុញ្ញាតពីឪពុកម្តាយ/អាណាព្យាបាល។
 - 2. ផែនការគ្រប់គ្រងថ្នាំត្រូវរួមបញ្ចូលព័ត៌មានដូចបានរៀបរាប់នៅក្នុងផ្នែក 210.005 (E) នៃបទប្បញ្ញត្តិគ្រប់គ្រងការគ្រប់គ្រងថ្នាំតាមវេជ្ជបញ្ជានៅក្នុងសាលារដ្ឋ និងឯកជន។ The medication administration plan shall include the information as described in Section 210.005 (E) of the Regulations Governing the Administration of Prescription Medications in Public and Private Schools។
 - 3. កំណត់ហេតុប្រចាំថ្ងៃត្រូវមាន The daily log shall contain:
 - (a) កម្រិតថ្នាំ ឬបរិមាណថ្នាំដែលត្រូវបានគ្រប់គ្រង the dose or amount of medication administered;
 - (b) កាលបរិច្ឆេទ និងពេលវេលានៃការគ្រប់គ្រង ឬ omission ការលុបចោលការគ្រប់គ្រង, រួមទាំងហេតុផលសម្រាប់ការលុបចោល; និង

(c) ហត្ថលេខាពេញលេញរបស់គិលានុបដ្ឋាយិកា
ឬបុគ្គលិកសាលាដែលគ្មានអាជ្ញាប័ណ្ណដែលបានចាត់តាំងឱ្យគ្រប់គ្រងថ្នាំ unlicensed
school personnel administering the medication។
ប្រសិនបើថ្នាំត្រូវបានផ្តល់ឱ្យច្រើនជាងម្តងដោយមនុស្សដូចគ្នា
គាត់អាចចាប់ផ្តើមកំណត់ត្រា បន្ទាប់ពីចុះហត្ថលេខាលើហត្ថលេខាពេញលេញ។

4. គិលានុបដ្ឋាយិកាសាលាត្រូវចងក្រងជាឯកសារក្នុងការគ្រប់គ្រងថ្នាំ
កត់ត្រាការសង្កេតសំខាន់ៗអំពីប្រសិទ្ធភាពរបស់ថ្នាំ, តាមភាពសមស្រប, និងប្រតិកម្មមិនល្អ
and any adverse reactions ឬផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ផ្សេងៗ
ក៏ដូចជាសកម្មភាពដែលបានធ្វើឡើង។
5. រាល់ឯកសារទាំងអស់ត្រូវកត់ត្រាជាទឹកថ្នាំ shall be recorded in ink
និងក្នុងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ហើយមិនត្រូវកែប្រែឡើយ All documentation shall
be recorded in ink and in the electronic medical record and shall not be altered។
6. ដោយមានការយល់ព្រមពីមាតាបិតា អាណាព្យាបាល ឬសិស្សដែលសមស្រប កំណត់ត្រា
និងកំណត់ត្រានៃការគ្រប់គ្រងថ្នាំដែលបានបញ្ចប់ទាក់ទងនឹងការគ្រប់គ្រងខ្លួនឯងត្រូវដាក់ក្នុង
កំណត់ត្រាសុខភាពរួមរបស់សិស្ស។ នៅពេលដែលមាតាបិតា, អាណាព្យាបាល ឬសិស្ស,
កន្លែងដែលសមស្រប, កំណត់ត្រាទាំងនេះត្រូវចាត់ទុកជាកំណត់ត្រាវេជ្ជសាស្ត្រសម្ងាត់
ហើយត្រូវរក្សាទុកជាសម្ងាត់ When the parent, guardian or student, where appropriate,
objects, these records shall be regarded as confidential medical notes and shall be kept
confidential។

B. ទីមណ្ឌលសាលារៀនត្រូវអនុវត្តតាមតម្រូវការរាយការណ៍របស់នាយកដ្ឋានសុខភាពសាធារណៈសម្រាប់
ការគ្រប់គ្រងថ្នាំនៅក្នុងសាលារៀន។ The school district shall comply with the Department of
Public Health's reporting requirements for medication administration in the schools។

C. នាយកដ្ឋានសុខភាពសាធារណៈអាចត្រួតពិនិត្យកំណត់ត្រាថ្នាំសិស្សម្នាក់ៗ
ឬកំណត់ត្រាទាក់ទងនឹងការគ្រប់គ្រង ឬការរក្សាទុកថ្នាំដោយមិនជូនដំណឹងជាមុន ដើម្បីធានា
notice to ensure compliance with the Regulations Governing the Administration of
Prescription Medications in Public and Private Schools
បាននូវការអនុលោមតាមបទប្បញ្ញត្តិគ្រប់គ្រងការគ្រប់គ្រងថ្នាំតាមវេជ្ជបញ្ជានៅក្នុងសាលារដ្ឋ
និងឯកជន។

V. ការរាយការណ៍ និងឯកសារអំពីកំហុសថ្នាំ Reporting and Documentation of Medication Errors

- A. កំហុសក្នុងការប្រើថ្នាំ A medication error
រួមមានការបរាជ័យក្នុងការគ្រប់គ្រងថ្នាំតាមវេជ្ជបញ្ជាសម្រាប់សិស្សជាក់លាក់, including failure to
administer the medication រួមទាំងការបរាជ័យក្នុងការគ្រប់គ្រងថ្នាំ:
1. ក្នុងរយៈពេលសមស្រប
(សមរម្យពេលវេលាសមស្របក្នុងតែត្រូវបានដោះស្រាយនៅក្នុងផែនការគ្រប់គ្រងថ្នាំ);
 2. ក្នុងកម្រិតត្រឹមត្រូវ in the correct dosage;
 3. អនុលោមតាមការអនុវត្តដែលបានទទួលយក; និង
 4. កែតម្រូវសិស្សឱ្យត្រឹមត្រូវ។

B. ក្នុងករណីមានកំហុសក្នុងការប្រើថ្នាំ In the event of a medication error, , the school nurse shall notify the parent or guardian immediately គឺលាបបង្ហាញភាពស្របច្បាប់ដំណឹងដល់មាតាបិតា ឬអាណាព្យាបាលជាបន្ទាន់។
 (គឺលាបបង្ហាញភាពស្របច្បាប់ក្នុងករណីកំហុសដំណឹងដល់មាតាបិតា ឬអាណាព្យាបាល។) ប្រសិនបើមានចម្ងល់អំពីគ្រោះថ្នាក់ដែលអាចកើតមានចំពោះសិស្ស គឺលាបបង្ហាញភាពស្របច្បាប់ដំណឹងទៅអ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណរបស់សិស្ស ឬគ្រូពេទ្យសាលាផងដែរ។

C. កំហុសក្នុងការប្រើថ្នាំត្រូវកត់ត្រាដោយគិលានុបដ្ឋាយិកាសាលាលើទម្រង់របាយការណ៍គ្រោះថ្នាក់/ឧប្បត្តិហេតុ Medication errors shall be documented by the school nurse on the accident/incident report form។ របាយការណ៍ទាំងនេះត្រូវរក្សាទុកនៅទីតាំងដូចខាងក្រោម៖
 បន្ទប់ផ្គត់ផ្គង់គិលានុបដ្ឋាយិកា, human resources ធនធានមនុស្ស និងកំណត់ត្រាសុខភាពសិស្ស។
 ពួកគេនឹងត្រូវផ្តល់ជូននាយកដ្ឋានសុខភាពសាធារណៈតាមការស្នើសុំ។
 រាល់កំហុសនៃការប្រើប្រាស់ថ្នាំដែលបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដែលត្រូវការការវែទាំសុខភាពត្រូវរាយការណ៍ to the Department of Public Health, Bureau of Family and Community Health., School Health Unit ទៅនាយកដ្ឋានសុខភាពសាធារណៈ ការិយាល័យសុខភាពគ្រួសារ និងសហគមន៍។
 អង្គការសុខភាពសាធារណៈ រាល់ការបង្វែរ ឬចែកចាយគ្រឿងញៀនដែលសង្ស័យ ត្រូវរាយការណ៍មកនាយកដ្ឋានសុខភាពសាធារណៈ នាយកដ្ឋានចំណីអាហារ និងឱសថ All suspected diversion or tampering of drugs shall be reported to the Department of Public Health, Division of Food and Drugs។

D. គិលានុបដ្ឋាយិកាសាលាត្រូវពិនិត្យរបាយការណ៍កំហុស review reports of medication errors ក្នុងការប្រើថ្នាំ និងចាត់វិធានការចាំបាច់នានា ដើម្បីធានាបាននូវការគ្រប់គ្រងថ្នាំសមស្របនាពេលអនាគត។

VI. ការឆ្លើយតបទៅនឹងគ្រោះអាសន្នថ្នាំ Response to Medication Emergencies

(សូមមើលគោលការណ៍របស់សាលាសម្រាប់ដោះស្រាយរាល់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពនៅក្នុងសាលា Refer to the school's policy for handling all health emergencies in the school.)
 គោលនយោបាយគ្រោះអាសន្នបែបនេះត្រូវមាន (1) លេខទូរស័ព្ទប្រព័ន្ធឆ្លើយតបគ្រោះអាសន្នក្នុងតំបន់ (រួមទាំងរថយន្តសង្គ្រោះបន្ទាន់ លេខត្រួតពិនិត្យជាតិពុល អ្នកផ្តល់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ including ambulance, poison control number, local emergency care providers, etc.), (2) បុគ្គលដែលត្រូវជូនដំណឹង ឧ. មាតាបិតា/អាណាព្យាបាល អ្នកចេញវេជ្ជបញ្ជាដែលមានអាជ្ញាប័ណ្ណ។ និង CPR, (5) ការផ្តល់ការផ្គត់ផ្គង់ និងឧបករណ៍ចាំបាច់ provision of necessary supplies and equipment និង (6) តម្រូវការរាយការណ៍ reporting requirements។

គិលានុបដ្ឋាយិកាសាលាត្រូវបង្កើតនីតិវិធីសម្រាប់ឆ្លើយតបទៅនឹងភាពអាសន្ននៃការប្រើថ្នាំ ពេលគឺប្រតិកម្ម ឬលក្ខខណ្ឌណាមួយដែលទាក់ទងនឹងការគ្រប់គ្រងថ្នាំដែលបង្កការគំរាមកំហែងភ្លាមៗដល់សុខភាព ឬសុខុមាលភាពរបស់សិស្ស។ នីតិវិធីទាំងនេះត្រូវស្របទៅនឹងគោលនយោបាយរបស់សាលាសម្រាប់ដោះស្រាយរាល់ការសង្គ្រោះបន្ទាន់ផ្នែក

សុខភាព ហើយត្រូវរួមបញ្ចូលការរក្សាបញ្ជីឈ្មោះមនុស្សដែលត្រូវជូនដំណឹងក្នុងករណីមានអាសន្នថ្នាំ These procedures shall be consistent with the school's policy for handling all health emergencies and shall include maintaining a list of persons to be notified in case of a medication emergency។

VII. ការគ្រប់គ្រងថ្នាំ Epinephrine ដោយការចាក់ដោយស្វ័យប្រវត្តិ ដល់បុគ្គលដែលមានប្រតិកម្មអាឡែហ្ស៊ីដែលគំរាមកំហែងដល់អាយុជីវិត Administration of Epinephrine by Auto-injector to Individuals Experiencing Life-Threatening Allergic Reactions

A. ប្រសិនបើសាលារៀនស្រុក/សាលាត្រូវបានចុះបញ្ជីជាមួយនាយកដ្ឋានសុខភាពសាធារណៈ គិលានុបដ្ឋាយិកាសាលាអាចបណ្តុះបណ្តាលបុគ្គលិកដែលគ្មានអាជ្ញាប័ណ្ណដើម្បីគ្រប់គ្រងថ្នាំអេពីណេហ្វ្រីន ដោយការចាក់ដោយស្វ័យប្រវត្តិដល់បុគ្គលដែលមានរោគប្រតិកម្មអាឡែហ្ស៊ីដែលគំរាមកំហែងដល់អាយុ ជីវិត កម្មវិធីបណ្តុះបណ្តាលត្រូវបានគ្រប់គ្រង ដោយមានសិទ្ធិធ្វើការសម្រេចចិត្តពេញលេញ ដោយប្រធានគិលានុបដ្ឋាយិកាសាលាដែលបានកំណត់ ឬគិលានុបដ្ឋាយិកាសាលាដែលទទួលខុសត្រូវ ដោយមានការប្រឹក្សាជាមួយគ្រូពេទ្យសាលា។ បុគ្គលនេះ ឬគិលានុបដ្ឋាយិកាសាលាដែលត្រូវបានចាត់តាំងដោយបុគ្គលនេះ ត្រូវជ្រើសរើសបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងថ្នាំ epinephrine ដោយការចាក់ដោយស្វ័យប្រវត្តិ This person, or school nurses designated by this person, shall select the individuals authorized to administer epinephrine by auto injector ។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងថ្នាំ epinephrine ត្រូវបំពេញតាមតម្រូវការនៃផ្នែក Persons authorized to administer epinephrine shall meet the requirements of section 210.004(B)(2):

B. បុគ្គលិកសាលាដែលត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងថ្នាំ epinephrine by auto injector ដោយម៉ាស៊ីនចាក់ដោយស្វ័យប្រវត្តិត្រូវបានបណ្តុះបណ្តាល និងសាកល្បងសមត្ថភាពដោយប្រធានគិលានុបដ្ឋាយិកាសាលាដែលបានកំណត់ ឬគិលានុបដ្ឋាយិកាសាលាដែលទទួលខុសត្រូវ ឬគិលានុបដ្ឋាយិកាសាលាដែលកំណត់ដោយបុគ្គលនេះ with standards and a curriculum established by the Department ស្របតាមស្តង់ដារ និងកម្មវិធីសិក្សាដែលបង្កើតឡើងដោយនាយកដ្ឋាន។

1. អ្នកដឹកនាំគិលានុបដ្ឋាយិកាសាលាដែលបានកំណត់ The designated school nurse leader ឬគិលានុបដ្ឋាយិកាសាលាដែលទទួលខុសត្រូវ ឬគិលានុបដ្ឋាយិកាសាលាដែលត្រូវបានចាត់តាំងដោយបុគ្គលនេះ ត្រូវចងក្រងឯកសារបណ្តុះបណ្តាល និងការធ្វើតេស្តសមត្ថភាព។
2. អ្នកដឹកនាំគិលានុបដ្ឋាយិកាសាលាដែលបានចាត់តាំង ឬគិលានុបដ្ឋាយិកាសាលាដែលទទួលខុសត្រូវ ឬអ្នកចាត់តាំងត្រូវផ្តល់ការត្រួតពិនិត្យវគ្គបណ្តុះបណ្តាល និង informational update at least twice a year ការធ្វើបច្ចុប្បន្នភាពព័ត៌មានយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ
3. យ៉ាងហោចណាស់ ការបណ្តុះបណ្តាលត្រូវរួមបញ្ចូល The training, at a minimum, shall include:
 - (a) នីតិវិធីសម្រាប់ការកាត់បន្ថយហានិភ័យ; procedures for risk reduction;
 - (b) ការទទួលស្គាល់រោគសញ្ញានៃប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ a severe allergic reaction លើហ្ស៊ីដូនីធូរ;
 - (c) សារៈសំខាន់នៃការអនុវត្តតាមផែនការគ្រប់គ្រងថ្នាំ;
 - (d) កម្រិតនៃម៉ាស៊ីនចាក់ដោយស្វ័យប្រវត្តិ; proper use of the auto-injector;

- (e) តម្រូវការសម្រាប់ការតុកដាក់ត្រឹមត្រូវ និងសុវត្ថិភាព;
- (f) ការជូនដំណឹងអំពីបុគ្គលសមស្របបន្ទាប់ពីរដ្ឋបាល; និង notification of appropriate persons following administration; and
- (g) ការរក្សាកំណត់ត្រា។ record keeping.

4. សាលាត្រូវថែទាំ និងធ្វើឱ្យមាន The school shall maintain and make available, តាមការស្នើសុំពីមាតាបិតា ឬបុគ្គលិក បញ្ជីបុគ្គលិកសាលាទាំងនោះដែលត្រូវបានអនុញ្ញាត និងត្រូវបានបញ្ឈប់បណ្តាលដើម្បីគ្រប់គ្រងថ្នាំអេប៊ីហ្វ្រីនេដោយការចាក់ដោយស្វ័យប្រវត្តិក្នុង គ្រាអាសន្ន នៅពេលដែលគិលានុបដ្ឋាយិកាសាលាមិនអាចរកបានភ្លាមៗ។

C. ថ្នាំ Epinephrine

និងត្រូវគ្រប់គ្រងដោយអនុលោមតាមផែនការគ្រប់គ្រងថ្នាំបុគ្គលដែលបំពេញតាមតម្រូវការដែលអាចអនុវត្តបាននៃ 105 CMR 210.005(E) និង 210.009(A)(6) ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ដែលរួមមានដូចខាងក្រោម៖

- (1) ការធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យថ្នាំកុមារមានហានិភ័យនៃប្រតិកម្មអាលែហ្ស៊ីដែលគំរាម កំហែងដល់អាយុជីវិតនិងការបញ្ហាទិញថ្នាំដែលមានកម្រិតត្រឹមត្រូវនិងសូចនាករសម្រាប់ការគ្រប់ គ្រងថ្នាំ epinephrine។ a diagnosis by a physician that the child is at risk of a life threatening allergic reaction and a medication order containing proper dosage and indications for administration of epinephrine;
- (2) ការអនុញ្ញាតជាលាយលក្ខណ៍អក្សរដោយមាតាបិតា ឬអាណាព្យាបាលស្របច្បាប់;
- (3) ផ្ទះ និងលេខសង្ក្រានៈបន្ទាន់សម្រាប់មាតាបិតា ឬអាណាព្យាបាលស្របច្បាប់ ព្រមទាំងឈ្មោះ និងលេខទូរស័ព្ទរបស់បុគ្គលផ្សេងទៀតដែលត្រូវជូនដំណឹង ប្រសិនបើមាតាបិតា ឬអាណាព្យាបាល (s) មិនអាចទាក់ទងបាន;
- (4) ការកំណត់អត្តសញ្ញាណកន្លែងដែលត្រូវរក្សាទុក epinephrine ដោយពិចារណាលើតម្រូវការសម្រាប់ការផ្ទុក៖
 - (a) នៅកន្លែងមួយ ឬច្រើន ដែលសិស្សអាចប្រឈមនឹងហានិភ័យបំផុត;
 - (b) ក្នុងលក្ខណៈមួយដែលអនុញ្ញាតឱ្យមានការចូលដំណើរការយ៉ាងឆាប់រហ័សដោយអ្នកមាន សិទ្ធិ, including possession រួមទាំងការកាន់កាប់ដោយសិស្សនៅពេលសមស្រប; និង
 - (c) នៅកន្លែងដែលអាចចូលបានសម្រាប់តែអ្នកដែលមានការអនុញ្ញាតប៉ុណ្ណោះ។ ទីតាំងផ្ទុកគួរតែមានសុវត្ថិភាព ប៉ុន្តែមិនត្រូវបានចាក់សោក្នុងអំឡុងពេលនោះនៅពេលដែលថ្នាំ epinephrine ទំនងជាត្រូវបានគ្រប់គ្រង ដូចដែលបានកំណត់ដោយគិលានុបដ្ឋាយិកាសាលា;
- (5) ផែនការសម្រាប់ការកាត់បន្ថយហានិភ័យដ៏ទូលំទូលាយសម្រាប់សិស្ស រួមទាំងការការពារការប៉ះពាល់ទៅនឹងសារធាតុអាឡែហ្ស៊ីជាក់លាក់; និង

- (6) ការវាយតម្លៃលើការត្រៀមខ្លួនរបស់សិស្សសម្រាប់ការគ្រប់គ្រង និងការបណ្តុះបណ្តាលដោយខ្លួនឯង តាមភាពសមស្រប។ an assessment of the student's readiness for self-administration and training, as appropriate.

D. នៅពេលដែលថ្នាំ epinephrine ត្រូវបានគ្រប់គ្រង មានការជូនដំណឹងភ្លាមៗអំពីប្រព័ន្ធសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ក្នុងតំបន់ (ជាទូទៅ 911) បន្ទាប់មកដោយការជូនដំណឹងពីឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្ស ឬប្រសិនបើឪពុកម្តាយ ឬអាណាព្យាបាល មិនមានទេ បុគ្គលដែលបានកំណត់ណាមួយផ្សេងទៀត គឺលានុបដ្ឋាយិកាសាលា គ្រូពេទ្យរបស់សិស្ស និងគ្រូពេទ្យសាលា តាមលទ្ធភាពដែលអាចធ្វើបាន។ ដោយសារតែគ្រោះថ្នាក់នៃប្រតិកម្ម biphasic កុមារគួរតែត្រូវបានដឹកជញ្ជូនដោយបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ដែលបានទទួលការបណ្តុះបណ្តាលទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែលនៅជិតបំផុត។ When epinephrine is administered, there shall be immediate notification of the local emergency medical services system (generally 911), followed by notification of the student's parent(s) or guardian(s) or, if the parent(s) or guardian(s) are not available, any other designated person(s), the school nurse, the student's physician, and the school physician, to the extent possible; Because of the danger of biphasic reactions, the child should be transported by trained emergency medical personnel to the nearest emergency medical facility.

E. ត្រូវមាននីតិវិធី ស្របតាមស្តង់ដារដែលបង្កើតឡើងដោយនាយកដ្ឋានសម្រាប់៖

- (1) បង្កើតផែនការគ្រប់គ្រងថ្នាំ;
- (2) ការបង្កើតគោលការណ៍ទូទៅសម្រាប់ការរក្សាទុកថ្នាំត្រឹមត្រូវ រួមទាំងការកំណត់ការចូលប្រើចំពោះអ្នកដែលត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងថ្នាំ និងការប្រគល់ថ្នាំដែលមិនប្រើ ឬហួសសម័យទៅឪពុកម្តាយ ឬអាណាព្យាបាលនៅពេលណាដែលអាចធ្វើទៅបាន។
- (3) កត់ត្រាការទទួល recording receipt និងការប្រគល់ថ្នាំវិញដោយគឺលានុបដ្ឋាយិកាសាលា;
- (4) ឯកសារកាលបរិច្ឆេទនិងពេលវេលានៃការគ្រប់គ្រង;
- (5) ជូនដំណឹងដល់ភាគីសមស្រប; notifying appropriate parties នៃការគ្រប់គ្រង និងចងក្រងឯកសារជូនដំណឹងនោះ;
- (6) រាយការណ៍ពីកំហុសថ្នាំ reporting medication errors ដោយអនុលោមតាម 105 CMR 210.005(F)(5);
- (7) ពិនិត្យឡើងវិញនូវឧប្បត្តិហេតុណាមួយ reviewing any incident ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាំ epinephrine ដើម្បីកំណត់ភាពគ្រប់គ្រាន់នៃការឆ្លើយតប និងដើម្បីពិចារណាពីវិធីនៃការកាត់បន្ថយហានិភ័យសម្រាប់សិស្សពិសេស និងរាងកាយសិស្សជាទូទៅ;
- (8) ការធ្វើផែនការ និងធ្វើការជាមួយប្រព័ន្ធវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដើម្បីធានាបាននូវការឆ្លើយតបលឿនបំផុតដែលអាចធ្វើទៅបាន planning and working with the emergency medical system to ensure the fastest possible response;
- (9) បោះចោលឱ្យបានត្រឹមត្រូវនូវថ្នាំចាក់ថ្នាំ epinephrine injector ដែលបានប្រើ;

(10)

ការបញ្ជូនរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់នាយកដ្ឋានសុខភាពសាធារណៈរាល់ ពេលដែលថ្នាំ epinephrine ត្រូវបានគ្រប់គ្រងដល់សិស្ស ឬបុគ្គលិក តាមទម្រង់ដែលទទួលបានពីនាយកដ្ឋាន the Department; និង

(11)

ការអនុញ្ញាតឱ្យនាយកដ្ឋានសុខភាពសាធារណៈត្រួតពិនិត្យកំណត់ត្រាណាមួយដែលទាក់ទង នឹងការគ្រប់គ្រងថ្នាំដោយគ្មានការជូនដំណឹងជាមុន of epinephrine without prior notice, ដើម្បីធានាបាននូវការអនុលោមតាម 105 CMR210.100។

F.

ថ្នាំ Epinephrine អាចត្រូវបានគ្រប់គ្រងដោយអនុលោមតាមបទប្បញ្ញត្តិទាំងនេះនៅមុន និងក្រោយកម្មវិធីសាលារៀនដែលផ្តល់ ឬផ្តល់ដោយសាលា ដូចជាកម្មវិធីកីឡា ព្រឹត្តិការណ៍សាលាពិសេស និងកម្មវិធីឧបត្ថម្ភរបស់សាលានៅចុងសប្តាហ៍ and school sponsored programs on week-ends, ផ្តល់ថាសាលារដ្ឋ ឬសាលាមិនសាធារណៈ ត្រូវបានចុះឈ្មោះជាមួយនាយកដ្ឋានដោយអនុលោមតាមផ្នែក 210.100(A) និងបំពេញតាមតម្រូវការដែលមានចែងក្នុងផ្នែក 210.000(B)។

G.

Epinephrine អាចត្រូវបានគ្រប់គ្រងក្នុងកម្មវិធីមុន និងក្រោយសាលា និងកម្មវិធីពិសេសៗ ដល់សិស្សដែលចូលរៀននៅសាលាដែលថ្នាំ Epinephrine នឹងត្រូវគ្រប់គ្រង ផ្តល់ថាតម្រូវការខាងក្រោមត្រូវបានបំពេញ៖

(1)

គណៈកម្មាធិសាលា ឬប្រធានរដ្ឋបាលនៅក្នុងសាលាមិនសាធារណៈបានអនុម័តនៅក្នុងគោលនយោបាយដែលបាន បង្កើតឡើងស្របតាមផ្នែក 210.100(A)(1) , ការគ្រប់គ្រងថ្នាំអេពីណេហ្វ្រីននៅក្នុងកម្មវិធីបែបនេះ។

គោលនយោបាយត្រូវកំណត់អត្តសញ្ញាណមន្ត្រីសាលា The policy shall identify the school official(s), រួមជាមួយនឹងគិលានុបដ្ឋាយិកាសាលាសម្រាប់សាលានីមួយៗ ដែលកំណត់ដោយប្រធានគិលានុបដ្ឋាយិកាសាលា ឬគិលានុបដ្ឋាយិកាដែលមានទំនួលខុសត្រូវ ទទួលខុសត្រូវក្នុងការកំណត់ថាតើកម្មវិធីមុន និងក្រោយសាលា និង special events are to be covered by the policy ព្រឹត្តិការណ៍ពិសេសណាមួយត្រូវគ្របដណ្តប់ដោយគោលនយោបាយ។

(2)

គិលានុបដ្ឋាយិកាសាលាដែលបានចាត់តាំងដោយលើការគ្រប់គ្រងថ្នាំ epinephrine នៅក្នុងកម្មវិធីនោះ ហើយជ្រើសរើសមនុស្សដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីគ្រប់គ្រង epinephrine;

(3)

សាលាអនុលោមតាមលក្ខខណ្ឌតម្រូវនៃ the school complies with the requirements 105 CMR 210.100 (A) រួមទាំងការជូនដំណឹងជាបន្ទាន់អំពីសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់បន្ទាប់ពីការគ្រប់គ្រងថ្នាំ epinephrine ប៉ុន្តែមិនចាំបាច់គោរពតាមតម្រូវការនៃផ្នែក 210.004(B)(3); និង

(4)

កម្មវិធីនេះមិនត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយទីភ្នាក់ងាររដ្ឋផ្សេងទៀតទេ ក្នុងករណីនេះបទប្បញ្ញត្តិដែលផ្សព្វផ្សាយដោយទីភ្នាក់ងាររដ្ឋនោះនឹងត្រូវអនុវត្ត។ the program is not licensed by another state agency, in which case the regulations promulgated by that state agency will apply.

H. ថ្នាំ Epinephrine អាចត្រូវបានគ្រប់គ្រងក្នុងកម្មវិធីមុន និងក្រោយសាលា និងព្រឹត្តិការណ៍ពិសេសដល់សិស្សមកពីសាលា ឬសាលាផ្សេងទៀត ប្រសិនបើត្រូវបានអនុម័តក្នុងគោលនយោបាយសាលាដែលបានបង្កើតឡើងស្របតាមផ្នែក 210.100(A)(1) និង and in accordance with the following requirements ស្របតាមតម្រូវការខាងក្រោម:

(1) សាលាអនុលោមតាមលក្ខខណ្ឌតម្រូវនៃផ្នែក The school complies with the requirements of sections 210.100(A) និង 210.100(B)(1) រួមទាំងការជូនដំណឹងជាបន្ទាន់អំពីសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់បន្ទាប់ពីការគ្រប់គ្រងថ្នាំ epinephrine លើកលែងតែមានចែងក្នុងផ្នែករង 210.100(B)(2)(d)។

(2) ក្នុងករណីដែលសិស្សត្រូវបានអមដំណើរដោយបុគ្គលិកសាលាមកពីសាលាបញ្ជូន បុគ្គលិកបែបនេះនៅពេលណាដែលអាចធ្វើទៅបាន ត្រូវទទួលខុសត្រូវក្នុងការធានាថា the epinephrine is brought, properly stored and administered as necessary, in accordance with the medication administration plan developed by the sending school in accordance with subsection ត្រូវបាននាំយកមក រក្សាទុក និងគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមការចាំបាច់ ស្របតាមផែនការគ្រប់គ្រងថ្នាំដែលត្រូវបានបង្កើតឡើងដោយការបញ្ជូន។ សាលារៀនស្របតាមផ្នែករង 210.100(A)(5)។

(3) ក្នុងករណីដែលសិស្សមិនត្រូវបានអមដំណើរដោយបុគ្គលិកសាលាមកពីសាលាបញ្ជូន ឬបុគ្គលិកបែបនេះមិនត្រូវបានបណ្តុះបណ្តាលក្នុងការគ្រប់គ្រងថ្នាំ epinephrine, សាលាទទួលអាចទទួលខុសត្រូវក្នុងការចាត់ចែងថ្នាំ epinephrine តាមការសំរេចចិត្តរបស់ខ្លួន ដោយផ្តល់ថា:

(a) គិលានុបដ្ឋាយិកាសាលាដែលបានចាត់តាំងនៅក្នុងសាលាដែលទទួលត្រូវបានផ្តល់ជូនជាមួយនឹងការជូនដំណឹងជាមុនឱ្យបានគ្រប់គ្រាន់នៃសំណើនេះ ដែលត្រូវមានយ៉ាងហោចណាស់មួយសប្តាហ៍ជាមុន លើកលែងតែមានការបញ្ជាក់ដោយគិលានុបដ្ឋាយិកាសាលាដែលបានកំណត់;

(b) គិលានុបដ្ឋាយិកាសាលាដែលបានចាត់តាំងនៅក្នុងសាលាដែលទទួលការយល់ព្រមលើការគ្រប់គ្រងថ្នាំ epinephrine សម្រាប់សិស្សនោះ;

(c) គិលានុបដ្ឋាយិកាសាលាដែលបានចាត់តាំង the designated school nurse ជ្រើសរើសមនុស្សដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីគ្រប់គ្រង epinephrine; និង

(d) សិស្សផ្តល់ឱ្យគិលានុបដ្ឋាយិកាសាលាដែលបានចាត់តាំង ឬមនុស្សដែលត្រូវបានជ្រើសរើសដោយគិលានុបដ្ឋាយិកាសាលាដែលបានកំណត់ដើម្បីគ្រប់គ្រងថ្នាំ epinephrine ជាមួយនឹងថ្នាំដែលត្រូវគ្រប់គ្រង។

(4) ប្រសិនបើសាលាទទួលបានបន្តកទទួលខុសត្រូវលើការគ្រប់គ្រងថ្នាំ administering epinephrine, នៅពេលណាដែលអាចធ្វើទៅបាន សិស្សត្រូវផ្តល់ឱ្យគិលានុបដ្ឋាយិកាសាលាដែលបានកំណត់នៅក្នុងសាលាទទួលជាមួយនឹងច្បាប់ចម្លងនៃផែនការគ្រប់គ្រងថ្នាំដែលត្រូវបានបង្កើតឡើងស្របតាមផ្នែកទី 105 CMR 210.005(E)។ ផែនការនេះត្រូវផ្តល់ជូនគិលានុបដ្ឋាយិកាសាលាដែលបានកំណត់ទាន់ពេលវេលាស្របតាមនីតិវិធីដែលបង្កើតឡើងដោយគិលានុបដ្ឋាយិកា។ ប្រសិនបើមិនមានផែនការគ្រប់គ្រងថ្នាំទេ យ៉ាងហោចណាស់ សិស្សត្រូវផ្តល់ជូនគិលានុបដ្ឋាយិកាសាលាដែលបានកំណត់នៅក្នុងសាលាទទួល If no medication administration plan is provided, the student, at a minimum, shall provide to the designated school nurse in the receiving school:

- (a) ការអនុញ្ញាតជាលាយលក្ខណ៍អក្សរ written authorization និងលេខទូរស័ព្ទសង្គ្រោះបន្ទាន់ពិធីពុកម្តាយ ឬអាណាព្យាបាល
- (b) ច្បាប់ចម្លងនៃការបញ្ជាទិញថ្នាំពីអ្នកផ្តល់អាជ្ញាប័ណ្ណ; និង
- (c) ការចង្អុលបង្ហាញ ឬការណែនាំជាក់លាក់ណាមួយសម្រាប់ការគ្រប់គ្រង។

បន្ថែមពីលើគោលការណ៍ខាងលើ នាយកដ្ឋាន In addition to the above policies the Department បានផ្តល់អនុសាសន៍ថាសាលារៀននីមួយៗមានពិធីសារជាលាយលក្ខណ៍អក្សរដែលចុះហត្ថលេខាដោយគ្រូពេទ្យសាលា ដោយផ្តល់សិទ្ធិឱ្យគិលានុបដ្ឋាយិកាសាលាគ្រប់គ្រងថ្នាំ epinephrine ដល់បុគ្គលដែលមិនបានធ្វើរោគវិនិច្ឆ័យពីមុន ដែលជួបប្រទះនូវព្រឹត្តិការណ៍អាណែហ្សឺដែលគំរាមកំហែងដល់អាយុជីវិតលើកដំបូងនៅក្នុងសាលា។

ការផ្គត់ផ្គង់ស្តុកនៃអេពីណេហ្វ្រីនគួរតែត្រូវបានរក្សាទុកដោយគិលានុបដ្ឋាយិកាសាលាសម្រាប់គោលបំណងនេះ។

VIII. ការផ្សព្វផ្សាយព័ត៌មានដល់មាតាបិតា ឬអាណាព្យាបាលទាក់ទងនឹងការគ្រប់គ្រងថ្នាំ Dissemination of Information to Parents or Guardians Regarding Administration of Medication

ព័ត៌មានទាំងនេះនឹងរួមបញ្ចូលនូវគ្រោងនៃគោលការណ៍ថ្នាំទាំងនេះ ហើយនឹងមានសម្រាប់ឪពុកម្តាយ និងអាណាព្យាបាលតាមការស្នើសុំ។ Such information shall include an outline of these medication policies and shall be available to parents and guardians upon request។

IX. នីតិវិធីសម្រាប់ការដោះស្រាយសំណួររវាងសាលា និងឪពុកម្តាយទាក់ទងនឹងការគ្រប់គ្រងថ្នាំ Procedures for Resolving Questions between the School and Parents Regarding Administration of Medications

(សូមមើលគោលការណ៍ដែលមានស្រាប់ដែលបានអនុម័តនៅក្នុងសាលាស្រុកសម្រាប់ការដោះស្រាយភាពខុសគ្នា ប្រសិនបើសមស្រប Refer to approved existing policies within the school district for the resolution of differences, if appropriate.)

X. ពិនិត្យ និងកែសម្រួលគោលនយោបាយ Policy Review and Revision

ការត្រួតពិនិត្យ និងកែសម្រួល Review and revision នៃគោលនយោបាយ និងនីតិវិធីទាំងនេះត្រូវធ្វើឡើងតាមកម្រូវការ ប៉ុន្តែយ៉ាងហោចណាស់រៀងរាល់ពីរឆ្នាំម្តង។

អនុម័តដោយគ្រូពេទ្យ School Physician: _____ ថ្ងៃខែ _____ ហេតុលេខា

អនុម័តដោយគ្រូពេទ្យ School Nurse: _____ Date _____ ហេតុលេខា

កាលបរិច្ឆេទអនុម័តដោយ the School Committee/Board of Trustees _____

ការអនុញ្ញាតហត្ថលេខា: _____

កាលបរិច្ឆេទចុះបញ្ជីដោយនាយកដ្ឋានសុខភាពសាធារណៈរដ្ឋ Massachusetts សម្រាប់ការអនុម័តផ្ទេរសិទ្ធិទៅឱ្យបុគ្គលិកដែលគ្មានអាជ្ញាប័ណ្ណ, ប្រសិនបើអាច, _____.